

ក្រដាសចម្លើយជំពូកនីមួយៗ

សូមបំពេញចន្លោះខាងក្រោម៖

ឈ្មោះ:

លេខរៀងសិស្ស

(ទុកចន្លោះចោលប្រសិនបើអ្នកមិនស្គាល់លេខរបស់អ្នក។)

អាសយដ្ឋាន

.....

.....

ប្រទេស

ការណែនាំ

ពេលអ្នកបានបញ្ចប់ការសិក្សាជំពូកនីមួយៗ សូមបំពេញក្រដាសចម្លើយការវាយតម្លៃតាមជំពូក។ សូមអានសំណួរ
នីមួយៗដោយយកចិត្តទុកដាក់។ មានចម្លើយមួយដែលល្អបំផុតសម្រាប់សំណួរនីមួយៗ។ ចូរដាក់ពណ៌ខ្មៅសម្រាប់
ចម្លើយដែលអ្នកបានជ្រើសរើស។ សូមប្រាកដថា លេខដែលនៅលើក្រដាសចម្លើយ គឺដូចគ្នានឹងលេខនៃសំណួរដែលអ្នក
កំពុងតែឆ្លើយ។

ឧទាហរណ៍

១. ការកើតជាថ្មីមានន័យថា

- ក) នៅវ័យក្មេង។
- ខ) ទទួលព្រះយេស៊ូជាព្រះសង្គ្រោះ។
- គ) ចាប់ផ្តើមឆ្នាំថ្មី។

ចម្លើយត្រឹមត្រូវគឺ ខ) ទទួលព្រះយេស៊ូជាព្រះសង្គ្រោះ ដូច្នេះ អ្នកគួរតែដាក់ពណ៌ខ្មៅ ខ) ដូចនេះ៖

១. ក) ខ) គ) ឃ)

សូមបើកទំព័របន្តមួយទៀត នៅពេលអ្នកចង់ចាប់ផ្តើម។

ក្រដាសចម្លើយជំពូកទីមួយ

សូមដាក់ពណ៌ខ្មៅនៅកន្លែងដែលត្រឹមត្រូវដោយប្រុងប្រយ័ត្ន សម្រាប់លេខនីមួយៗ។

- | | |
|---|---|
| ១. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ១១. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |
| ២. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ១២. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |
| ៣. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ១៣. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |
| ៤. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ១៤. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |
| ៥. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ១៥. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |
| ៦. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ១៦. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |
| ៧. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ១៧. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |
| ៨. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ១៨. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |
| ៩. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ១៩. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |
| ១០. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ២០. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |

នេះជាការបញ្ចប់នៃតម្រូវការសម្រាប់ជំពូកទី១។ សម្រាប់ពិន្ទុ សូមធ្វើក្រដាសចម្លើយជំពូកទី១ ទៅឱ្យគ្រូរបស់អ្នក ឬក៏ ទៅការិយាល័យដែលនៅក្នុងតំបន់របស់អ្នក។ សូមបន្តការសិក្សារបស់អ្នកនៅជំពូកទី២។

សម្រាប់ប្រើនៅការិយាល័យនៃសកល
វិទ្យាល័យ គូបល ប៉ុណ្ណោះ

ថ្ងៃទី.....

ពិន្ទុ.....

ការវាយតម្លៃជំពូកទី១

១ ជីវិតថ្មីរបស់យើងក្នុងនាមជាកូនរបស់ព្រះជាម្ចាស់ដោយសារ

- ក) ការសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់។
- ខ) ព្រះគ្រីស្ទរស់នៅក្នុងយើង។
- គ) ការផ្លាស់ប្តូរទម្លាប់របស់យើង។

២ គ្រីស្ទបរិសុទ្ធមានជីវិតថ្មីក្នុងព្រះជាម្ចាស់។ ដើម្បីរក្សានូវជីវិតថ្មីនេះ ម្នាក់ៗត្រូវតែ

- ក) ធ្វើតាមដោយគ្មានការភ្លេចភ្លាំងនូវគំរូរបស់ព្រះយេស៊ូ។
- ខ) រៀន និងធ្វើតាមទាំងវិន័យ និងគំរូរបស់គ្រីស្ទបរិសុទ្ធ។
- គ) រក្សានូវទំនាក់ទំនងដែលកំពុងតែកើតឡើងជាមួយព្រះយេស៊ូ។

៣ នៅពេលយើងក្លាយជាកូនរបស់ព្រះជាម្ចាស់ សមាជិកនៃគ្រួសារថ្មីរបស់យើង រាប់បញ្ចូលទាំង

- ក) ទេវតាការពារ។
- ខ) ព្រះជាម្ចាស់ និងព្រះបុត្រា។
- គ) មនុស្សល្អទាំងអស់។

៤ ជីវិតគ្រីស្ទបរិសុទ្ធគឺពិពណ៌នាអំពី

- ក) ការដើរតែម្នាក់ឯងនៅតាមបណ្តោយផ្លូវ។
- ខ) ការឡើងកាំជណ្តើរ។
- គ) ការដើរក្នុងព្រះហស្ថរបស់ព្រះជាម្ចាស់។

៥ ក្នុងដំណើរគ្រីស្ទបរិសុទ្ធ យើងគួរតែ

- ក) រំពឹងថានឹងជួបបញ្ហា។
- ខ) មានបទពិសោធន៍ជួបបញ្ហាមួយចំនួន។
- គ) ការបាក់ទឹកចិត្តដោយសារបញ្ហា។

៦ ដើម្បីប្រាកដពីការសង្គ្រោះរបស់យើង ព្រះជាម្ចាស់បង្គាប់យើងឱ្យ

- ក) ផ្លាស់ប្តូរទម្លាប់របស់យើង។
- ខ) ដឹងកំហុសពីអំពើបាបរបស់យើង។
- គ) ស្ម័គ្រចិត្តនឹងទុក្ខលំបាក។

៧ ហេតុអ្វីបានជាព្រះជាម្ចាស់ជ្រើសរើសមានព្រះបន្ទូលមកកាន់យើង?

- ក) ឥលូវនេះ អ្នកជាគ្រីស្ទបរិស័ទ ព្រះជាម្ចាស់សព្វព្រះហឫទ័យស្តាប់អ្នក។
- ខ) ព្រះជាម្ចាស់ជាព្រះបិតារបស់អ្នកដែលគង់នៅស្ថានបរមសុខ ហើយទ្រង់ស្រលាញ់អ្នក។
- គ) ព្រះជាម្ចាស់មិនអាចគង់នៅដោយគ្មានការសន្ទនាជាមួយមនុស្សដែលព្រះអង្គបង្កើតបានឡើយ។

៨ ទោះបីជា ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់អ្នកក្នុងរបៀបផ្សេងៗក្តី ក៏របៀបដែលប្រាកដបំផុតគឺតាមរយៈ:

- ក) អ្នកបម្រើ។
- ខ) ព្រះបន្ទូល។
- គ) ព្រះពរ។

៩ ការស្តាប់ព្រះសូរសៀងព្រះជាម្ចាស់តម្រូវឱ្យ

- ក) មិនបាច់ធ្វើអ្វីដោយខ្លួនឯង។
- ខ) នៅតែម្នាក់ឯង។
- គ) ការនិយាយផ្ទាល់ខ្លួនដោយវិញ្ញាណ។

១០ មានរបៀបបីយ៉ាងដែលយើងអាចរំពឹងស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺតាមរយៈ:

- ក) ទំនាយ អ្នកដទៃ និងការអធិដ្ឋាន។
- ខ) ការសញ្ជឹងគិត គ្រូទាយ និងទស្សនាវដ្តី។
- គ) ការអធិដ្ឋាន ព្រះបន្ទូល និងគ្រីស្ទបរិស័ទផ្សេងទៀត។

១១ តើទម្រង់ការមួយណា ដែលនឹងផ្តល់ចំណីដល់ព្រលឹងវិញ្ញាណរបស់អ្នក?

- ក) ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានទៀងទាត់
- ខ) ការជជែកអំពីសាសនា ជាមួយនឹងអ្នកធ្វើព័ន្ធកិច្ច
- គ) ការទិញព្រះគម្ពីរអធិប្បាយ

១២ យើងនឹងមានព្រលឹងវិញ្ញាណរឹងមាំ ប្រសិនបើយើង

- ក) ធ្វើពិធីបុណ្យសាសនា និងពិធីផ្សេងៗ។
- ខ) សម្រាកនៅក្នុងព្រះអម្ចាស់ និងព្រះបន្ទូលសន្យារបស់ព្រះអង្គ។
- គ) ព្យាយាមរាល់ថ្ងៃ ដើម្បីក្លាយជាមនុស្សល្អឥតខ្ចោះ។

១៣ យើងអាចថែរក្សាព្រលឹងវិញ្ញាណឱ្យមានសុខមាលភាព ដោយការចៀសវាងអំពី

- ក) អ្នកមិនជឿ។
- ខ) ប្រភេទនៃការកំសាន្ត។
- គ) ការប្រាកចាកសីលធម៌។

១៤ ការបង្រៀនថ្នាក់ថ្ងៃអាទិត្យចាត់ទុកថាជា

- ក) ការធ្វើលំហាត់ប្រាណខាងព្រលឹងវិញ្ញាណ។
- ខ) ផ្តល់ចំណីដល់ព្រលឹងវិញ្ញាណរបស់អ្នក។
- គ) ការសម្អាតជីវិតអ្នកឱ្យបានស្អាត។

១៥ មានសញ្ញាមួយដែលបានផ្លាស់ប្តូរចំណាប់អារម្មណ៍យើងភ្លាមៗពេលដែលយើងបានទទួលព្រះគ្រីស្ទជាព្រះសង្គ្រោះ យើងគួរតែ

- ក) ប្រឹងប្រែងជាថ្មី ដើម្បីទទួលបានជោគជ័យ។
- ខ) ចំណាយពេលគ្រប់គ្រាន់ជាមួយព្រះអម្ចាស់។
- គ) ការហាត់ប្រាណជាប្រចាំឱ្យបានទៀងទាត់។

១៦ នៅក្នុងពាក្យអធិស្ឋានរបស់ព្រះអម្ចាស់ផ្ទាល់ បន្ទាប់ពីពាក្យ « ព្រះបិតារបស់យើងដែលគង់នៅស្ថានបរមសុខ » គឺជាពាក្យ

- ក) ការតូញត្តែរ។
- ខ) បទបញ្ជានៃព្រះជាម្ចាស់ សម្រាប់ធ្វើអ្វីមួយ។
- គ) ការទទួលស្គាល់នូវភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។

១៧ កំឡុងពេលអានព្រះបន្ទូល និងអធិដ្ឋាន គឺជាសកម្មភាពសំខាន់សម្រាប់អ្នកជឿ ដូច្នេះការចូលរួមនៅព្រះវិហារគឺ

- ក) មិនសូវសំខាន់។
- ខ) សំខាន់ខ្លាំង។
- គ) សំខាន់។

១៨ ការធ្វើបន្ទាល់សម្រាប់អ្នកដទៃអំពីព្រះយេស៊ូ គឺជាកិច្ចការរបស់

- ក) គ្រូគង្វាល និងអ្នកផ្សាយដំណឹងល្អតែប៉ុណ្ណោះ។
- ខ) គ្រីស្ទបរិស័ទទាំងអស់។
- គ) គ្រីស្ទបរិស័ទចាស់ៗតែប៉ុណ្ណោះ។

១៩ យើងឱ្យប្រាក់សម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ដោយសារ

- ក) យើងជាកូនរបស់ព្រះជាម្ចាស់។
- ខ) ការសង្គ្រោះដែលអាចទិញបាន។
- គ) ព្រះជាម្ចាស់ត្រូវការប្រាក់របស់យើង។

២០ ភាពជាដៃគូជាមួយព្រះជាម្ចាស់ក្នុងការសាងសង់ក្រុមជំនុំរបស់ព្រះ ទ្រង់តែងតែទាមទារឱ្យយើងចេះនូវ

- ក) ការថ្វាយ។
- ខ) ការអធិប្បាយ។
- គ) ការសម្អាត។